

## សេចក្តីប្រកាសផ្តល់ជំនួយឥតសំណង លើអាជីវកម្មទឹកស្អាតខ្នាតតូចតាមបំពង់

### កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i)

លេខកូដគម្រោង៖	W ២០១៨.០២
ឈ្មោះគម្រោង៖	ជំនួយវិនិយោគ សម្រាប់ប្រព័ន្ធទឹកស្អាតខ្នាតតូច
ចេញផ្សាយនៅថ្ងៃទី៖	០៣ សីហា ២០១៨
កាលបរិច្ឆេទឈប់ទទួលពាក្យ៖	១០ សីហា ២០១៨
ម៉ោងឈប់ទទួលពាក្យ៖	៥:០០ ល្ងាច

### ១. គោលបំណង

កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) កំពុងចាប់ផ្តើមកម្មវិធីជំនួយសាកល្បងដើម្បី ជំរុញលទ្ធភាពជោគជ័យរបស់អាជីវកម្មទឹកស្អាតតាមបំពង់ ដែលមានគំរូអាជីវកម្មពហុសាខា នៅទីតាំងតូចៗនៅក្នុងប្រទេសកម្ពុជាដែលមិនសូវមានការទាក់ទាញ ប្រសិនបើគ្មានជំនួយ។ នេះគឺជាសេចក្តីប្រកាសស្វែងរកក្រុមហ៊ុនទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតខ្នាតតូចតាមបំពង់ នៅទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ 3i នឹងធ្វើការជាមួយក្រុមហ៊ុនទឹកស្អាតដែលមានចំណាប់អារម្មណ៍ ក្នុងការកំណត់កញ្ចប់ជំនួយឥតសំណងឲ្យបានសមរម្យ ដើម្បី ជំរុញលទ្ធភាពជោគជ័យរបស់អាជីវកម្មដែលទំនងមិនអាចដំណើរការដោយខ្លួនឯង ប្រសិនបើគ្មានជំនួយ។

### ២. សេចក្តីសង្ខេបអំពីកម្មវិធី

កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា (3i) គឺជាកម្មវិធីជំនួយរយៈពេល៥ឆ្នាំ គាំទ្រថវិកាដោយ រដ្ឋាភិបាលអូស្ត្រាលី ដើម្បីជួយជំរុញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ការអនុវត្តកម្មវិធីត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ភើឡេឌៀម (Palladium)។ កម្មវិធីនេះបាននឹងកំពុងផ្តល់ជំនួយឥតសំណងដើម្បីជំរុញការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអគ្គិសនី។ សព្វថ្ងៃ 3i កំពុងស្វែងរកវិធីសាស្ត្រដើម្បីជួយគាំទ្រប្រភេទគំរូអាជីវកម្មទឹកស្អាតតាមបំពង់ តាមបែបផ្សេងទៀតដូចជាគំរូអាជីវកម្មពហុសាខា។ ព័ត៌មានបន្ថែមអំពី កម្មវិធី សូមចូលទៅកាន់គេហទំព័រ [www.3icambodia.org](http://www.3icambodia.org) ។

**៣. លក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យ**

ដើម្បីមានសិទ្ធិក្នុងការស្នើសុំជំនួយ 3i តម្រូវឲ្យក្រុមហ៊ុនទឹកស្អាតបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ជាក្រុមហ៊ុនទឹកស្អាត ដែលមានគំរូអាជីវកម្មពហុសាខា ហើយមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍអាជីវកម្មប្រព័ន្ធទឹកស្អាតដែលត្រូវការទុនវិនិយោគទាប ដើម្បីចែកចាយទឹកតាមបំពង់ នៅទីតាំងខ្នាតតូចមួយចំនួន(ចំនួនគ្រួសារចាប់ពី ២០០ ទៅ ៦០០គ្រួសារក្នុងមួយប្រព័ន្ធ)។
- បង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលជំនួយវិនិយោគពី 3i ដើម្បីជំរុញឲ្យការវិនិយោគតាមគំរូអាជីវកម្ម ពហុសាខានេះអាចកើតឡើងបាន។

3i នឹងធ្វើការផ្តល់ជំនួយឥតសំណង ដោយផ្អែកតាមគោលការណ៍ចែងដូចខាងក្រោម៖

- 3i នឹងធ្វើការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អាជីវកម្មដែលមិនអាចវិនិយោគទាំងស្រុងបានដោយខ្លួនឯង ប្រសិនបើគ្មានជំនួយ។
- 3i នឹងធ្វើការផ្តល់ជំនួយ សម្រាប់អាជីវកម្មណាដែលមាននិរន្តរភាព។
- 3i នឹងធ្វើការផ្តល់ជំនួយ សម្រាប់ក្រុមហ៊ុនដែលមានប្រតិបត្តិការស្របច្បាប់ និងមានកេរ្តិ៍ឈ្មោះល្អ។

**៤. តម្រូវការព័ត៌មាន**

ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ សូមសរសេរលិខិតជាងកសាររឹង ឬ ជាងកសារទន់ ហើយផ្ញើមកកាន់ 3i ដោយរៀបរាប់ពីប្រវត្តិក្រុមហ៊ុន និង គម្រោងវិនិយោគរបស់អ្នក មិនលើសពី ២ទំព័រ។

**៥. វិធីដាក់ពាក្យស្នើសុំ**

រាល់ពាក្យស្នើសុំ ជំនួយត្រូវដាក់ជូនឲ្យបានមុនម៉ោង ៥:០០ ល្ងាច នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ទៅកាន់៖

អាស័យដ្ឋាន៖ អាគារ Keystone (ជាន់ទី៥), អាគារលេខ ១៥៦, មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ចំពោះឯកសាររឹង តម្រូវឲ្យបិទជិត ក្នុងស្រោមសំបុត្រ។

ឬតាមរយៈ អ៊ីម៉ែល៖ [info@3icambodia.org](mailto:info@3icambodia.org) ដោយដាក់ចំណងជើង "Microscale Water System"

**៦. ទំនាក់ទំនង**

រាល់សំនួរ និងចម្លើយពាក់ព័ន្ធនឹងការផ្តល់ជំនួយ សូមទាក់ទងទៅកាន់ [info@3icambodia.org](mailto:info@3icambodia.org) ឬ 081 222 707 ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។